

រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងមហាផ្ទៃ

លេខ : ០២០/០១១



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ភ្នំពេញ, ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០០២

សារាចរណែនាំ

កន្លងទៅនេះ ក្រសួងមហាផ្ទៃពិនិត្យឃើញថា ការប្រើប្រាស់វិទ្យុទាក់ទង គ្រប់ប្រភេទ នៅតាមបណ្តា ក្រុមហ៊ុនឯកជន និងជនស៊ីវិលមានលក្ខណៈ ច្របូកច្របល់ និងបំពានទៅលើការកំណត់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសបានបង្កការរំខានយ៉ាងខ្លាំងដល់ការប្រើប្រាស់រលកធាតុអាកាស របស់កងកម្លាំងមានសមត្ថកិច្ច ។

នៅពេលខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសដ៏ ឧត្តុង្គ ឧត្តម ក្នុងការរៀបចំវេទិកា អន្តរជាតិជាច្រើន ដែលមានអត្ថន័យនយោបាយជាប្រវត្តិសាស្ត្រ ។ ទន្ទឹមនោះពិធីបុណ្យជាតិផ្សេងៗ ក៏ត្រូវត្រារព្វធ្វើជាបន្តបន្ទាប់នៅក្នុងទូទាំងប្រទេស ។

ដើម្បីបង្កលក្ខណៈ ឱ្យកងកម្លាំងមានសមត្ថកិច្ច មានលទ្ធភាព គ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចការងារ សន្តិសុខ សណ្តាប់ធ្នាប់ និងមិនមានការបង្កការរំខានក្នុងការទាក់ទងគ្នាតាមរលកធាតុអាកាស ។

ក្រសួងមហាផ្ទៃធ្វើការណែនាំដល់អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលខេត្ត-ក្រុងដូចខាង ក្រោម :

១-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលខេត្ត-ក្រុង ត្រូវសហការជាមួយមន្ទីរ ប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដំណឹងទៅបណ្តាក្រុមហ៊ុនឯកជន និងជនស៊ីវិលដែលបានចុះបញ្ជីប្រើប្រាស់វិទ្យុទាក់ទង គ្រប់ប្រភេទអនុវត្តឱ្យបាន ត្រឹមត្រូវរលកធាតុអាកាសវិទ្យុ តាមការកំណត់របស់ស្ថាប័នប្រៃសណីយ៍ និង ទូរគមនាគមន៍ ។

២-ស្នងការដ្ឋាននគរបាលខេត្ត-ក្រុង សហការជាមួយស្ថាប័នប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរៀបចំ គ្រប់គ្រងរលកធាតុអាកាសវិទ្យុ និងការប្រើប្រាស់ ហើយឱ្យអ្នកបច្ចេកទេសកាត់រលកធាតុ អាកាសវិទ្យុរបស់បណ្តាក្រុមហ៊ុន និងជនស៊ីវិលមិនឱ្យចល័តបាន ។

៣- ត្រូវកំណត់រលកធាតុអាកាសវិទ្យា របស់បណ្តាក្រុមហ៊ុន និងជនស៊ីវិលមិនឱ្យជាន់គ្នា និងរលកធាតុអាកាសវិទ្យា របស់កងកម្លាំងមានសមត្ថកិច្ចដែលបំពេញភារកិច្ចប្រចាំថ្ងៃ ។

៤- ក្នុងករណីក្រុមហ៊ុន ឬជនស៊ីវិលណាមួយ ដែលប្រើប្រាស់រលកធាតុអាកាសវិទ្យា ធ្វើឱ្យប៉ះពាល់ប្រប្បការរំខានដល់ការបំពេញភារកិច្ច របស់សមត្ថកិច្ច ត្រូវចាត់វិធានការដកហូតវិទ្យុទាក់ទងទាំងនោះ រក្សាទុកជាបណ្តោះអាសន្ន ។ ក្នុងករណីដែលមានចេតនាធ្វើឱ្យមានការប៉ះពាល់ដល់សន្តិសុខជាតិ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។

៥- ផ្អែកតាមសារាចរណែនាំនេះ ទាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលខេត្ត-ក្រុង ត្រូវចាត់ចែងផែនការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ។



ចម្លងជូន:

- ទិស្តីការគណៈរដ្ឋមន្ត្រី ✓
- ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- ក្រសួងការពារជាតិ
- អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ
- អគ្គស្នងការដ្ឋាននគរបាលជាតិ
- ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស
- អភិបាលគ្រប់ខេត្ត-ក្រុង
- ឯកសារ-កាលប្បវត្តិ

៩៩ រន្ទ ឃ្ល. ហុកត្រី